

"បាទបូចាស" បោះឆ្នោតពេញចិត្ត និង "ទេ" បោះឆ្នោតបដិសេធ លក្ខន្តិកៈមួយថាៈ

- ហាមឃាត់ហាងលក់គ្រឿងទេស និងហាងលក់វាយមួយចំនួនផ្សេងទៀតពីការផ្តល់ថង់ប្លាស្ទិក ឬថង់យូរក្រដាសប្រើប្រាស់តែមួយដងដល់អតិថិជននៅចំណុចនៃការលក់
- អនុញ្ញាតឱ្យមានការលក់ថង់ក្រដាសដែលកែច្នៃនិងថង់ដែលអាចប្រើឡើងវិញដល់អតិថិជនក្នុងតម្លៃអប្បបរមានៃ 10 សេនក្នុងថង់មួយ។

សេចក្តីសង្ខេបនៃការប៉ាន់ស្មានរបស់អ្នកវិភាគនីតិបញ្ញត្តិស្តីពីផលប៉ះពាល់ដល់សារពើពន្ធសរុបរបស់រដ្ឋាភិបាលរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់ៈ

- ផលប៉ះពាល់សារពើពន្ធតិចតួចដោយប្រៀបធៀបនឹងការប៉ាន់ស្មានដើម្បីកំណត់ថាតើវាអាចចូលជាធរមានដែរឬទេ ។ សេចក្តីស្នើនេះ គឺជាប្រជាមតិមួយលើ SB 270 ។ ខាងក្រោមនេះ យើងរៀបរាប់ថាតើការបោះឆ្នោត "គាំទ្រ" និង "ជំទាស់" មានន័យថាម៉េចចំពោះវិធានការនេះ បញ្ញត្តិសំខាន់ៗរបស់វា និងរបៀបដែលវិធានការនេះអាចត្រូវបានប៉ះពាល់ដោយសេចក្តីស្នើមួយផ្សេងទៀតនៅលើសន្និក្ខណៈនេះ ។

បទវិភាគដោយអ្នកវិភាគរបស់សភា

សាវតារ

ការប្រើប្រាស់ថង់យូរ។ ហាងលក់ទំនិញជាធម្មតាមានផ្តល់ជូនអតិថិជនរបស់ខ្លួននូវថង់ដាក់កំរិតដែលពួកគេទិញ ។ ថង់មួយប្រភេទដែលត្រូវបានផ្តល់ឱ្យជាទូទៅគឺ "ថង់យូរក្រដាសប្រើតែម្តងបោះចោល" ដែលសំដៅលើថង់ប្លាស្ទិកដែលត្រូវប្រើនៅកន្លែងគិតលុយចេញពីហាងលក់ទំនិញ ហើយមិនមែនសម្រាប់ប្រើបន្តទៀតឡើយ។ ជួយទៅវិញ "ថង់ប្លាស្ទិកដែលអាចប្រើបានជាថ្មី" មានកម្រាស់ក្រាស់ជាង និងស្វិតជាប់ល្អជាង ដើម្បីអាចឱ្យគេប្រើបានច្រើនដង។ ហាងលក់ទំនិញជាច្រើនក៏មានផ្តល់ថង់ក្រដាសប្រើតែម្តងផងដែរ។ ហាងលក់ទំនិញទាំងឡាយជាញឹកញាប់មានផ្តល់ថង់ក្រដាសប្រើតែម្តង និងថង់យូរក្រដាសដល់អតិថិជនដោយឥតគិតថ្លៃ ហើយហាងមួយចំនួនមានផ្តល់ថង់ប្រើបានច្រើនដងដោយឥតគិតថ្លៃ។ ជាញឹកញាប់ ថង់ប្លាស្ទិកប្រើតែម្តងបោះចោលប្រមាណ 15 ពាន់លាន ត្រូវបានផ្តល់ជូនដល់អតិថិជននៅក្នុងរដ្ឋ California (គិតជាមធ្យមប្រហែល 400 ថង់ក្នុងពលរដ្ឋ California ម្នាក់)។

រដ្ឋាភិបាលមូលដ្ឋានជាច្រើនដាក់កម្រិតការប្រើប្រាស់ថង់យូរដែលប្រើតែម្តង ។ បណ្តាទីក្រុងនិងខោនធីជាច្រើននៅរដ្ឋ California បានអនុម័តច្បាប់ក្នុងស្រុកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រឹបបន្តឹង ឬហាមប្រាមការប្រើប្រាស់ថង់យូរដែលប្រើតែម្តង។ ច្បាប់ក្នុងស្រុកទាំងនេះត្រូវបានអនុវត្តដោយសារតែមានការព្រួយបារម្ភអំពីរបៀបនៃការប្រើប្រាស់ថង់បែបនេះ អាចប៉ះពាល់ដល់បរិស្ថាន។ ឧទាហរណ៍ ថង់ប្លាស្ទិកមួយចំណែកដែលការបង្កើតសំរាម និងចុងក្រោយអាចធ្លាក់ចូលទៅក្នុងផ្លូវទឹក។ លើសពីនេះទៀតថង់ប្លាស្ទិកអាចពិបាកកែច្នៃដើម្បីប្រើឡើងវិញ ព្រោះវាអាចធ្វើឱ្យជាប់ជំពាក់ក្នុងម៉ាស៊ីនកែច្នៃឡើងវិញ។ ច្បាប់ក្នុងស្រុកភាគច្រើនហាមប្រាមការប្រើថង់យូរក្រដាសប្រើតែម្តង នៅហាងលក់គ្រឿងទេស ហាងលក់ទំនិញ ឱសថស្ថាន និងហាងលក់ស្រា ។ ជាធម្មតាពួកគេក៏តម្រូវឱ្យហាងលក់ទំនិញគិតថ្លៃថង់យូរយ៉ាងហោច 10 សេនផងដែរ។ ហាងលក់ទំនិញត្រូវបានអនុញ្ញាតឱ្យទុកប្រាក់ចំណូលពីការលក់ថង់ទាំងនេះ ។ គិតត្រឹមខែមិថុនា ឆ្នាំ 2016 មានច្បាប់ក្នុងស្រុកស្តីពីថង់យូរនៅក្នុងទីក្រុងនិងខោនធីប្រហែល 150 (គ្របដណ្តប់ប្រមាណ 40 ភាគរយនៃប្រជាជនរដ្ឋ California) ភាគច្រើនក្នុងតំបន់នានានៅតាមខោនធីជាប់ឆ្នេរសមុទ្រ។

ការអនុម័តច្បាប់ស្តីពីថង់ទំនិញទូទាំងរដ្ឋ។ ក្នុងឆ្នាំ 2014 អង្គនីតិបញ្ញត្តិបានអនុម័ត ហើយអភិបាលរដ្ឋបានចុះហត្ថលេខាលើច្បាប់ស្តីពីថង់យូរទូទាំងរដ្ឋ សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភា (SB) 270។ ដូចបានរៀបរាប់លម្អិតបន្ថែមខាងក្រោមនេះ ច្បាប់នេះហាមឃាត់ហាងលក់ទំនិញមិនឱ្យផ្តល់ថង់យូរក្រដាសប្រើតែម្តង។ ច្បាប់នេះក៏តម្រូវឱ្យហាងលក់ទំនិញទាំងនេះគិតថ្លៃថង់យូរចំពោះអតិថិជននៅពេលគិតលុយចេញពីហាងលក់ទំនិញ។

សេចក្តីស្នើ

នៅក្រោមរដ្ឋធម្មនុញ្ញរបស់រដ្ឋ ច្បាប់ថ្មីមួយរបស់រដ្ឋអាចត្រូវបានដាក់ចំពោះមុខអ្នកបោះឆ្នោត ជាប្រជាមតិមួយដើម្បីកំណត់ថាតើវាអាចចូលជាធរមានដែរឬទេ ។ សេចក្តីស្នើនេះ គឺជាប្រជាមតិមួយលើ SB 270 ។ ខាងក្រោមនេះ យើងរៀបរាប់ថាតើការបោះឆ្នោត "គាំទ្រ" និង "ជំទាស់" មានន័យថាម៉េចចំពោះវិធានការនេះ បញ្ញត្តិសំខាន់ៗរបស់វា និងរបៀបដែលវិធានការនេះអាចត្រូវបានប៉ះពាល់ដោយសេចក្តីស្នើមួយផ្សេងទៀតនៅលើសន្និក្ខណៈនេះ ។

ការបោះឆ្នោត "គាំទ្រ" និង "ជំទាស់" មានន័យថាម៉េច

ការបោះឆ្នោត "គាំទ្រ" យល់ព្រមចំពោះ SB 270 ។ ហាងលក់ទំនិញមួយចំនួនត្រូវបានហាមឃាត់មិនឱ្យផ្តល់ថង់យូរក្រដាសប្រើតែម្តងដល់អតិថិជន ហើយជាទូទៅត្រូវបានតម្រូវឱ្យគិតថ្លៃយ៉ាងហោចណាស់ 10 សេន សម្រាប់ថង់យូរផ្សេងៗទៀត។ លក្ខខណ្ឌតម្រូវទាំងនេះអនុវត្តចំពោះទីក្រុងនិងខោនធីនានាដែលមិនទាន់មានច្បាប់ស្តីពីថង់យូរក្រដាសប្រើតែម្តង គិតត្រឹមរដូវស្លឹកឈើជ្រុះ ឆ្នាំ2014 នេះប៉ុណ្ណោះ ។

ការបោះឆ្នោត "ជំទាស់" បដិសេធចំពោះ SB 270 ។ ហាងលក់ទំនិញមួយអាចបន្តផ្តល់ថង់យូរក្រដាសប្រើតែម្តង និងថង់ផ្សេងៗទៀតដោយឥតគិតថ្លៃបាន លុះត្រាតែហាងនោះត្រូវបានគ្រប់គ្រងដោយច្បាប់មូលដ្ឋាន ដែលរឹបបន្តឹងការប្រើប្រាស់ថង់បែបនេះ ។

បញ្ញត្តិសំខាន់ៗនៃវិធានការ

ហាមប្រាមការប្រើថង់យូរក្រដាសប្រើតែម្តង។ វិធានការនេះហាមប្រាមហាងលក់គ្រឿងទេស ហាងលក់ទំនិញ ឱសថស្ថានធំៗ និងហាងលក់ស្រានៅក្នុងរដ្ឋ មិនឱ្យផ្តល់ថង់យូរក្រដាសប្រើតែម្តង ។ បញ្ញត្តិនេះមិនអនុវត្តចំពោះថង់ប្លាស្ទិកដែលត្រូវបានប្រើសម្រាប់គោលបំណងជាក់លាក់មួយចំនួនទេ ដូចជា ថង់ដាក់ទំនិញមិនមានការឆេះខូច។

បង្កើតស្តង់ដារថ្មីសម្រាប់ថង់យូរក្រដាសដែលអាចប្រើឡើងវិញបាន។ វិធានការនេះក៏បង្កើតបានស្តង់ដារថ្មីផងដែរសម្រាប់បរិមាណសម្ភារៈ និងភាពជាប់បានយូរអង្វែងនៃថង់ប្លាស្ទិកអាចប្រើឡើងវិញបាន។ ក្រសួងស្ថាធនធានឡើងវិញនិងការកែច្នៃសំណល់របស់រដ្ឋ California (CalRecycle) ទទួលខុសត្រូវក្នុងការធ្វើឱ្យប្រាកដថាធានាបាននូវលក្ខខណ្ឌ បំពេញតាមលក្ខខណ្ឌតម្រូវទាំងនោះ។ វិធានការនេះក៏កំណត់ស្តង់ដារសម្រាប់ប្រភេទថង់យូរដទៃទៀតផងដែរ។

បទវិភាគដោយអ្នកវិភាគរបស់សភា

បន្ត

តម្រូវឱ្យគិតថ្លៃថង់យូរផ្សេងទៀត ។ វិធានការនេះជាទូទៅតម្រូវឱ្យហាងទំនិញមួយ គិតថ្លៃថង់យូរមួយយ៉ាងហោច 10 សេន នៅពេលហាងទំនិញផ្តល់ថង់ឱ្យអតិថិជន នៅពេលគិតលុយចេញពីហាង។ ការគិតថ្លៃនេះមិនអនុវត្តចំពោះថង់ដែលប្រើសម្រាប់ គោលបំណងជាក់លាក់ ដូចជាថង់ដែលប្រើសម្រាប់ឱសថតាមវេជ្ជបញ្ជាឡើយ។ លើសពីនេះទៀតអតិថិជនដែលមានប្រាក់ចំណូលទាបមួយចំនួនមិនត្រូវបង់ប្រាក់ សម្រាប់ការគិតថ្លៃនេះទេ។ ក្រោមវិធានការនេះ ហាងលក់ទំនិញទាំងឡាយត្រូវរក្សា ប្រាក់ចំណូលពីការលក់ថង់ទាំងនេះ។ ពួកគេអាចប្រើប្រាក់ចំណូលពីការលក់ថង់ ដើម្បីរ៉ាប់រងការចំណាយលើការផ្តល់ថង់ដូចអតិថិជន ដោយអនុវត្តតាមវិធានការនេះ និងកិច្ចខិតខំប្រឹងប្រែងអប់រំដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ថង់ដែលអាចប្រើឡើង វិញបាន។

សេចក្តីស្នើមួយទៀតស្តីអំពីសន្លឹកឆ្នោតនេះអាចធ្វើឱ្យប៉ះពាល់ ដល់ការអនុវត្តវិធានការនេះ

សន្លឹកឆ្នោតនេះរួមបញ្ចូលទាំងវិធានការមួយផ្សេងទៀត (សេចក្តីស្នើលេខ 65) ដែលអាចបញ្ជូនប្រាក់ចំណូលពីការលក់ថង់យូរទៅឱ្យរដ្ឋ ប្រសិនបើត្រូវបានអនុម័ត ដោយអ្នកបោះឆ្នោត ។ ជាពិសេសសេចក្តីស្នើលេខ 65 តម្រូវថា ប្រាក់ចំណូល ដែលប្រមូលបានពីការអនុវត្តច្បាប់របស់រដ្ឋមួយដើម្បីហាមឃាត់ការប្រើថង់ជាក់លាក់ និងថ្លៃសេវានៃការផ្តល់ថង់ផ្សេងៗទៀត (ដូចជា SB 270 ធ្វើដូច្នោះដែរ) នឹងអាច ត្រូវបានបញ្ជូនទៅមូលនិធិថ្មីរបស់រដ្ឋមួយ ដើម្បីគាំទ្រដល់កម្មវិធីបរិស្ថានផ្សេងៗ។

ប្រសិនបើវិធានការទាំងពីរអនុម័ត ការប្រើប្រាស់ប្រាក់ចំណូលពីការលក់ថង់នេះត្រូវ អាស្រ័យលើវិធានការណាមួយទទួលសំឡេងឆ្នោតច្រើនជាងគេ ។ រូបភាពទី 1 បង្ហាញពីរបៀបដែលបញ្ញត្តិសំខាន់ៗ

នៃ SB 270 អាចនឹងត្រូវបាន អនុវត្តដោយខុសៗគ្នា អាស្រ័យលើការ សម្រេចចិត្តរបស់អ្នកបោះឆ្នោតផ្សេងៗគ្នា លើវិធានការទាំងពីរនេះ។ ជាពិសេស ប្រសិនបើសេចក្តីស្នើលេខ 67 (ប្រជាមតិលើ SB 270) ទទួល បានសំឡេងឆ្នោត "គាំទ្រ" ច្រើនជាង ប្រាក់ចំណូលនេះត្រូវរក្សាទុកដោយ ហាងលក់ទំនិញសម្រាប់គោលបំណង ដែលបានកំណត់ ។ ប៉ុន្តែបើសេចក្តីស្នើ លេខ 65 (គំនិតផ្តួចផ្តើម) ទទួលបាន សំឡេងឆ្នោត "គាំទ្រ" ច្រើនជាង ប្រាក់ ចំណូលនេះនឹងត្រូវប្រើសម្រាប់កម្មវិធី បរិស្ថាននានា ។ យើងកត់សំគាល់ ឃើញថាសេចក្តីស្នើលេខ 65 រួមមាន បញ្ញត្តិមួយដែលតុលាការអាចបកស្រាយ ថា ជាការរារាំងមិនឱ្យ SB 270 ចូលជាធរមានបាន ប្រសិនបើវិធានការ ទាំងពីរនេះអនុម័តហើយសេចក្តីស្នើលេខ 65 ទទួលសំឡេងឆ្នោត "គាំទ្រ" ច្រើន ជាង។ ទោះជាយ៉ាងណា ការវិភាគនេះ សន្មតថា បញ្ញត្តិផ្សេងៗទៀតនៃ SB 270 ដែលមិនទាក់ទងទៅនឹងការប្រើ ប្រាស់ប្រាក់ចំណូល (ដូចជា លក្ខខណ្ឌ

តម្រូវក្នុងការហាមឃាត់ការប្រើថង់ប្លាស្ទិកប្រើតែម្តង និងការគិតថ្លៃថង់ផ្សេងៗទៀត) នឹងនៅតែអាចត្រូវបានគេអនុវត្ត។

ឥទ្ធិពលសារពើពន្ធ

ឥទ្ធិពលសារពើពន្ធរបស់រដ្ឋ និងមូលដ្ឋានមានតិចតួច។ វិធានការនេះអាចនឹងមាន ឥទ្ធិពលសារពើពន្ធតិចតួចលើរដ្ឋ និងរដ្ឋាភិបាលមូលដ្ឋាន។ ពិសេស វិធានការនេះ បណ្តាលឱ្យការចំណាយរបស់រដ្ឋកើនឡើងតិចតួច មួយលានដុល្លារប្រចាំឆ្នាំសម្រាប់ កម្មវិធី CalRecycle ដើម្បីធ្វើឱ្យប្រាកដថា រោងចក្រផលិតថង់ បំពេញតាម លក្ខខណ្ឌតម្រូវថ្មីចំពោះថង់ប្លាស្ទិកអាចប្រើឡើងវិញបាន។ ការចំណាយទាំងនេះនឹង ត្រូវទូទាត់ដោយថ្លៃលក្ខណៈដែលគិតចំពោះអ្នកផលិតថង់ទាំងនេះ។ វិធានការនេះក៏អាច បណ្តាលឱ្យមានឥទ្ធិពលសារពើពន្ធផ្សេងទៀតផងដែរដូចជា រដ្ឋាភិបាលមូលដ្ឋានអាច សន្សំប្រាក់បានបន្តិចបន្តួចពីការថយចុះ លើការចំណាយក្នុងការសម្អាតសំរាម និង លើការគ្រប់គ្រងកាកសំណល់។

សូមចូលទៅកាន់គេហទំព័រ <http://www.sos.ca.gov/measure-contributions> ដើម្បីមើលបញ្ជីឈ្មោះគណៈកម្មការនានា ដែល បានត្រូវបង្កើតឡើងជាថ្មីម្តង ដើម្បីគាំទ្រប្រឆាំងវិធានការ នេះ។ សូមចូលទៅកាន់គេហទំព័រ <http://www.fppc.ca.gov/transparency/top-contributors/nov-16-gen-v2.html> ដើម្បី មើលអ្នកផ្តល់វិភាគទានកម្រិតខ្ពស់ចំនួន 10 របស់គណៈ កម្មការនេះ។

រូបភាព 1

ការអនុវត្តប្រជាមតិអាចនឹងត្រូវប៉ះពាល់ដោយលទ្ធផលនៃសេចក្តីស្នើទី 65

	សេចក្តីស្នើទី 67 (ប្រជាមតិ SB 270) អនុម័ត	សេចក្តីស្នើទី 67 (ប្រជាមតិ SB 270) បាត់បង់
សេចក្តីស្នើទី 65 (គំនិតផ្តួចផ្តើម) អនុម័ត	ច្បាប់ស្តីពីថង់យូរទាំងអស់ ចូលជាធរមាន។ ការប្រើប្រាស់ ប្រាក់ចំណូលពីការលក់ថង់យូរអាស្រ័យលើថាសេចក្តី ស្នើមួយណាទទួលបានសន្លឹកឆ្នោតច្រើនជាងគេ។ • បើសន្លឹកឆ្នោត "គាំទ្រ" ច្រើនជាងគេសម្រាប់ការ ធ្វើប្រជាមតិ នោះប្រាក់ចំណូលត្រូវរក្សាទុកដោយ ហាងលក់ទំនិញ។ • បើសន្លឹកឆ្នោត "គាំទ្រ" ច្រើនជាងគេគំនិតផ្តួចផ្តើម នោះប្រាក់ចំណូលត្រូវបញ្ជូនទៅរដ្ឋសម្រាប់កម្មវិធី បរិស្ថាននានា ។ ^២	គ្មានច្បាប់ស្តីពីថង់យូរនៅទូទាំងរដ្ឋទេ ។ ប្រាក់ចំណូល បានពីច្បាប់ទូទាំងរដ្ឋណាមួយនាពេលអនាគត ស្រដៀង គ្នាទៅនឹង SB 270 នឹងត្រូវបានប្រើសម្រាប់កម្មវិធី បរិស្ថាននានា ។
សេចក្តីស្នើទី 65 (គំនិតផ្តួចផ្តើម) បាត់បង់	ច្បាប់ស្តីពីថង់យូរទូទាំងរដ្ឋចូលជាធរមាន ហើយប្រាក់ ចំណូលពីការលក់ថង់យូរ ត្រូវរក្សាទុកដោយហាងលក់ ទំនិញ។	គ្មានច្បាប់ស្តីពីថង់យូរនៅទូទាំងរដ្ឋទេ ។

^២ ជាធរមានផ្សេងទៀត បញ្ញត្តិមួយនៃសេចក្តីស្នើលេខ 65 ដែលតុលាការអាចបកស្រាយថាជាការរារាំងមិនឱ្យសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភា (SB 270) ចូលជាធរមានបាន។